



ទទួលបានការគាំទ្រ ដើម្បីគ្រប់គ្រង ភាពតានតឹង ការចាប់បារម្ភ និងកែលម្អសុខុមាល ភាពរបស់អ្នក



Partners in Wellbeing Wellbeing (ដែលនៅក្នុងសុខុមាលភាព) គឺជាសេវាកម្មឥតគិតថ្លៃ ដើម្បីជួយកែលម្អសុខុមាលភាពរបស់អ្នក បង្កើតយុទ្ធសាស្ត្រដើម្បីដោះស្រាយឱ្យបានល្អប្រសើរ ហើយផ្តល់ការគាំទ្រផ្នែកអារម្មណ៍ក្នុងអំឡុងពេលរ៉ុស្តរ៉ា និងលើសពីនេះ។

ស្វែងយល់ពីអ្វីដែលមិនដំណើរការត្រឹមត្រូវ

ស្វែងយល់ពីអ្វីដែលបណ្តាលឱ្យមានភាពតានតឹង ឬការចាប់បារម្ភរបស់អ្នក ហើយយល់ដឹងពីគំនិត អារម្មណ៍ និងបទពិសោធន៍របស់អ្នក។

ទុកដាក់អ្វីៗនៅក្រោមការគ្រប់គ្រង

បង្កើតវិធីដើម្បីគ្រប់គ្រងភាពតានតឹង ការចាប់បារម្ភ និងកែលម្អសុខុមាលភាព និងភាពឆាប់ជាឡើងវិញរបស់អ្នក។

ការគាំទ្រដើម្បីបន្តដំណើរការរស់នៅ

កំណត់អត្តសញ្ញាណមនុស្សនៅក្នុងជីវិតរបស់អ្នក សេវាកម្មគាំទ្រ និងធនធានផ្សេងទៀត ដើម្បីជួយអ្នកក្នុងការគ្រប់គ្រងក្នុងអំឡុងពេលមានភាពតានតឹង។

ហៅទូរស័ព្ទលេខ **1300 375 330**

ដើម្បីចាប់ផ្តើម

យើងខ្ញុំសូមលើកទឹកចិត្តអ្នកដែលកំណត់អត្តសញ្ញាណថាជា LGBTIQ មានវប្បធម៌ចម្រុះ ជនជាតិដើម អ្នកកោះ Torres Strait Islander អតីតយុទ្ធជន អ្នកថែរក្សា និងមនុស្សដែលជួបប្រទះភាពគ្មានផ្ទះសំបែងដើម្បីទាក់ទងមកយើងខ្ញុំ។

សេវាកម្មបកប្រែភាសានិយាយ និងសរសេរ



ប្រសិនបើអ្នកត្រូវការជំនួយដើម្បីយល់ដឹងពីព័ត៌មាននេះ សូមហៅទូរស័ព្ទលេខ **1300 375 330**។

Partners in Wellbeing បានផ្តល់មូលនិធិដោយរដ្ឋាភិបាល វិចច្យុរៀ ហើយផ្គត់ផ្គង់ពេញទូទាំងរដ្ឋ វិចច្យុរៀដោយ Neami National, EACH និង ACSO។

Partners in **Wellbeing**

